

ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍ប្រចាំឆ្នាំ២០១៧

ជាក់ស្តែង

ក្រសួងមហាផ្ទៃ

រាយការណ៍ដោយ

ការិយាល័យកណ្តាលនៃអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍



ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍

BUDDHISM FOR DEVELOPMENT
CENTRAL OFFICE

N°:BFD..006../2018

Board of Trustees

Chair of Board

- Mr. Ouk Vora
(Business Development Manager, Royal Group of Companies and Advisor to president, Cambodia Chamber of Commerce)

Secretary:

- Mr. Mike Clarke
Former Business and Management advisor of Buddhism for Development

Members:

- Mr. Pohn Oudam, PhD; Deputy Provincial Department of Agriculture Battambang (Expert in agribusiness)
- Mrs. Hout Ratanak, Civil Society Activist
- M.D. Leng Cheng Leang, Buddhist Nun (Deputy of Vipassana Center of Cambodia, Udong Kampong Speu)
- Mr. Yok Bunna, Staff representative

Executive Director
Heng Monychenda

ខ្ញុំបាទ ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

សូមគោរព

ក្រសួងមហាផ្ទៃ
អគ្គនាយកដ្ឋានរដ្ឋបាល

13.02.18 15:00

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៃព្រះរាជាណាចក្រកម្ពុជា ជាតិគោរព

កម្មវត្ថុ: គោរពជូនរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍

យោងតាមកម្មវត្ថុខាងលើនេះ ខ្ញុំបាទសូមអនុញ្ញាតអំពីសម្តេច ដើម្បីគោរពជូននូវរបាយការណ៍សកម្មភាព និង របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ២០១៧ ជូនសម្តេចបានជ្រាប ដោយសេចក្តីគោរព។ ខ្ញុំបាទសូមជំរាបថា ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩០ និងបានចុះ ឈ្មោះជាមួយក្រសួងធម្មការនិងកិច្ចការសាសនាឆ្នាំ១៩៩៤ និងបន្ទាប់មកបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ នៅឆ្នាំ១៩៩៩។ សព្វថ្ងៃនេះ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ មានការិយាល័យនៅវត្តអន្លង់វិល ឃុំអន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង និង មានសាខាចំនួន៦ទៀត នៅខេត្តប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង ខេត្តព្រះវិហារ។

ដោយមានកិច្ចសហការនិងការជួយជ្រោមជ្រែងយ៉ាងល្អពីរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន សកម្មភាពរបស់ អង្គការបានប្រព្រឹត្តទៅដោយល្អ និង ផ្តល់នូវផ្លែផ្កាដល់សង្គមជាវិជ្ជមាន។ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ សូម ថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យសង្គមស៊ីវិលបាន ដើរ តួនាទីក្នុងការចូលរួមជួយកសាងប្រទេសជាតិដោយសេចក្តីថ្លៃថ្នូរ។

សូមសម្តេចក្រឡាហោម មេត្តាទទួលនូវអំណរគុណដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទនិងសហការីទាំងអស់ ដោយសេចក្តី គោរពដ៏ខ្ពង់ខ្ពស់។

អន្លង់វិល ទី ០៩ កុម្ភៈ ២០១៨
នាយកប្រតិបត្តិ

ធម្មបណ្ឌិត ហេង មណីចិន្តា

- ជូនភ្ជាប់មកជាមួយ៖
- ការចុះបញ្ជីអង្គការ
 - របាយការណ៍សកម្មភាពឆ្នាំ ២០១៧
 - លេខគណនីធនាគារអង្គការ
 - ឯកសារពាក់ព័ន្ធ

លិខិតពិគណៈកម្មាធិការបរទេសបាល

គិតមកទល់ដំណាច់ឆ្នាំ២០១៧នេះ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍មានអាយុគ្រប់២៧ឆ្នាំហើយ។ ជារៀងរាល់ឆ្នាំ **ពង្ស** បានធ្វើសកម្មភាពអភិវឌ្ឍន៍ជាច្រើនវិស័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឆ្នាំ២០១៧នេះ **ពង្ស** មានគំរោងធំៗចំនួន ៥ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ **ពង្ស** ពីឆ្នាំ ២០១៦ ដល់ ២០២០ ដែលរួមមាន៖

1. សកម្មភាពលើកស្ទួយជីវភាពកសិករ តាមរយៈសហគមន៍កសិកម្ម ដោយមានការឧបត្ថម្ភជាថវិកាពីអង្គការសហព័ន្ធកសិកម្មនិងវិប្បាយសិនអាឡឺម៉ង់ ហៅកាត់ថា DGRV។
2. សកម្មភាពលើកស្ទួយការយល់ដឹងពីគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដោយមានការឧបត្ថម្ភជាថវិកាពីមូលនិធិ ខុនវ៉ាដអាជិនណេអារ នៃប្រទេសអាឡឺម៉ង់ ហៅកាត់ថា KAS។
3. សកម្មភាពលើកកម្ពស់សុខភាពរបស់ពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើអ្នកធ្លាក់មេរោគអេដស៍ ដោយមានការឧបត្ថម្ភជាថវិកាពីអង្គការ KHANA/Global Fund និងក្រសួងសុខាភិបាល។
4. សកម្មភាពលើកកម្ពស់វិស័យអប់រំរបស់យុវជននៅតាមជនបទ ដោយការផ្តល់ជាអាហារូបករណ៍ឲ្យសិស្សបានចូលរៀន និងមានការឧបត្ថម្ភថវិកាពីអង្គការកុមារមេតង់នៃប្រទេសបារាំង សហប្រតិបត្តិការនៅប្រទេសអូស្ត្រាលី ប្រទេសជប៉ុន។
5. សកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធ (សាលារៀន) ដល់សិស្សនៅតាមជនបទ និង សកម្មភាពពុទ្ធសាសនាផ្សារភ្ជាប់សង្គមខ្មែរ។

សកម្មភាពទាំងនេះ ត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន៧គឺ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង ព្រះវិហារ ដោយសហការីពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ប្រមាណជា ៧០រូប និង មានកិច្ចសហការពីអាជ្ញាធរថ្នាក់មូលដ្ឋាននិងថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ទាំងផ្នែកបច្ចេកទេសនិងការសម្របសម្រួល។

ក្នុងឆ្នាំ២០១៧ កន្លងមកនេះអង្គការអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការសហប្រជាជាតិគេបានប្តូរទិសដៅ ការជួយជ្រោមជ្រែងទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រោមបន្ទាត់ការអភិវឌ្ឍន៍ ដោយឡែកកម្ពុជាយើងបានហាក់ឡើងពីប្រទេសក្រោមការអភិវឌ្ឍន៍ រហូតដល់កំពុងអភិវឌ្ឍន៍ដែលមានចំណូលមធ្យមកំរិតទាប ហេតុដូច្នេះហើយការចុះជួយរបស់អង្គការក្រៅប្រទេសបានបង្វែរទិសដៅទៅប្រទេសមួយចំនួនផ្សេងទៀត ដែលជាហេតុប៉ះពាល់ដល់គំរោងមួយចំនួនដែលមាននៅក្នុង **ពង្ស** ។

តាងនាមឲ្យគណៈកម្មាធិការបរទេសបាលរបស់ **ពង្ស** ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានជួយជ្រោមជ្រែងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិរបស់ **ពង្ស** បានប្រព្រឹត្តទៅដោយរលូន ក្នុងស្មារតីកិច្ចសហការដ៏ខ្ពង់ខ្ពស់។ **ពង្ស** នឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនជាបន្តទៀត ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងច្បាប់ដែលបានកំណត់ឲ្យ ដោយមិនជ្រៀតជ្រែកកិច្ចការនយោបាយ ហើយយកធម៌ព្រះពុទ្ធដើម្បីដោះស្រាយ បង្រួបបង្រួម អប់រំផ្លូវចិត្ត អភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងស្នើរសុំនូវកិច្ចសហការជាមួយអាជ្ញាធរតាមខេត្តជាបន្ត។

ខ្ញុំក៏សូមកោតសរសើរដល់សហការី **ពង្ស** ទាំងអស់ ដែលបានខិតខំបំពេញការងារទាំងនេះដោយជោគជ័យ និងសូមឲ្យសហការីទាំងអស់ បន្តកិច្ចការក្នុងឋានៈជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលគោរពទៅតាមច្បាប់នានារបស់រាជរដ្ឋាភិបាលកម្ពុជា និង បន្តកិច្ចសហការឲ្យកាន់តែប្រសើរថែមទៀត។

សូមគោរពជូនពរ ក្នុងឱកាសចូលឆ្នាំ ២០១៨ នេះ ប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ ជាដ្ឋានរួចរៀងទៅ។

លោក អ៊ុក ច័ន្ទ


ប្រធានគណៈកម្មាធិការបរទេសបាល

១. អំពីពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ (៣ជអ)

ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៅឆ្នាំ ១៩៩៩។ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ មានបំណងប្រាថ្នារួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាជួយឲ្យសំរេចបាននូវ ការលូតលាស់ និងអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋ ដោយប្រកាន់យកនូវគោលការណ៍ពុទ្ធសាសនាជាមគ្គុទេសន៍សំរាប់ការ អភិវឌ្ឍន៍ប្រកបដោយការចូលរួមពីសហគមន៍ និងនាំមកនូវលទ្ធផលដែលជាគោលការគ្រឹះនៅថ្នាក់មូលដ្ឋាន។ ការផ្សារ ភ្ជាប់ពុទ្ធសាសនា និងសង្គមគឺជាគោលបំណងដ៏សំខាន់មួយដែលចូលរួមសហការដោយ ព្រះសង្ឃ និងជូនជីក្នុងការអនុវត្តន៍សកម្មភាព ដើម្បីផ្តល់នូវការសង្គ្រោះ និងសេវាសង្គមនៅក្នុងសហគមន៍។

ក្នុងឆ្នាំ២០១៧នេះ **៣ជអ** មានបុគ្គលិកខ្មែរបំរើការងារប្រហែល៧០នាក់ ក្នុងខេត្តគោលដៅចំនួន៧ នៃភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជានិងបិតនៅជុំវិញបឹងទន្លេសាប ដែលរួមមាន៖ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង ព្រះវិហារ។ ការិយាល័យកណ្តាលស្ថិតនៅក្នុងបរិវេណវត្តអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង។

២. ទស្សនវិស័យ

អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ចង់ឃើញនូវ សង្គមប្រជាធិបតេយ្យមានការអប់រំល្អមួយ ដែលគ្មានភាពក្រីក្រ និងភាព គ្មានជម្ងឺ ដែលអាចការពារបាន មានការគោរពច្បាប់និងគោរពសិទ្ធិមនុស្ស ជាសង្គមសីលធម៌ មួយដែលបដិបត្តិតាម ពុទ្ធាវាទនិងទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ និង ជាសង្គមមួយដែលមានមនសិការចំពោះបរិស្ថាន និងយល់ដឹងពីជំរើសដែលបង្ហាញតាមរយៈការអភិវឌ្ឍន៍ និងសាកលភាវូបនីយកម្ម។

៣. ភារៈប្រកាស

អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លើកទឹកចិត្ត ផ្តល់យោបល់ និងផ្តល់សេវាកម្ម គាំទ្រ និងបណ្តុះបណ្តាលដល់ប្រជា ពលរដ្ឋកម្ពុជាដើម្បីចូលរួមការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍។

៤. គំរោងកម្មវិធី

គំរោងកម្មវិធីទាំងអស់ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រុមគោលដៅទាំងអស់ ក្នុងគោល បំណងសម្រេចឲ្យបាននូវភាពចុះសម្រុងគ្នារវាងឯកត្តបុគ្គល សង្គម និងបរិយាកាសតាមផ្លូវព្រះធម៌។ គំរោងកម្មវិធីផ្តោត ការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម សុខមាលភាព ផ្លូវចិត្ត និងសតិបញ្ញាដល់ក្រុមគោលដៅ និងដឹកនាំពួកគាត់ទាំងអស់នោះដោយសន្សឹមៗដើម្បីឆ្ពោះទៅរកការជឿជាក់ និងពឹងពាក់លើសមត្ថភាពខ្លួនឯង។ គំរោង កម្មវិធីរបស់**៣ជអ** អនុវត្តទៅតាមយុទ្ធសាស្ត្រចម្បងចំនួនបី គឺ៖

៤.១. គោលបំណងយុទ្ធសាស្ត្រទី១៖ លើកស្ទួយការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចតាមជនបទ

គោលបំណងយុទ្ធសាស្ត្រនេះបញ្ជាក់ពីការតាំងចិត្តរបស់អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ដើម្បីកាត់ បន្ថយនូវភាពក្រីក្រជាពិសេសនៅក្នុងតំបន់ជនបទតាមរយៈការផ្លាស់ប្តូរនូវចំណេះដឹង និងសមត្ថភាពជា មូលដ្ឋានគ្រឹះរបស់កសិករ ដើម្បីជួយឲ្យពួកគេចាត់ចែង និងគ្រប់គ្រងដោយខ្លួនឯង។ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ ផ្តោតការយកចិត្តទុកដាក់លើកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច តាមជនបទ ដែលឈានទៅរកការបង្កើនប្រាក់ចំណូលនៃក្រុមគោលដៅរបស់ខ្លួនឲ្យស្ថិតនៅលើបន្ទាត់ ភាពក្រីក្រ។

៤.២. គោលបំណងយុទ្ធសាស្ត្រទី២៖ ធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចមូលដ្ឋាន គោលបំណងនៃកម្មវិធីនេះគឺធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចមូលដ្ឋាន ជាពិសេសគឺគណនេយ្យភាពសង្គម និងអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានធ្វើការទំនាក់ទំនងជាមួយរដ្ឋបាលមូលដ្ឋាន។ យើងនឹងធ្វើកិច្ចការនេះតាមរយៈការពង្រឹងដំណើរការអភិបាលកិច្ចទាំងក្នុងផ្លូវការ និងក្រៅផ្លូវការ និងការផ្សារភ្ជាប់កិច្ចការសាធារណៈជាមួយនឹងសកម្មភាពនានាដែលធ្វើសេចក្តីសំរេចនៅរដ្ឋបាលមូលដ្ឋាន។ **លទ្ធផល** នឹងព្យាយាមបណ្តុះបណ្តាលសមត្ថភាព និងការផ្សារភ្ជាប់ជាមួយសហគមន៍ដើម្បីអប់រំអ្នកចូលរួម ពីតួនាទី និងការទទួលខុសត្រូវ និងយន្តការអភិវឌ្ឍន៍ សំរាប់ការសន្ទនាដើម្បីកសាងនូវភាពជឿជាក់ និងតម្លាភាពនៅក្នុងដំណើរការអភិបាលកិច្ច។

៤.៣. គោលបំណងយុទ្ធសាស្ត្រទី៣៖ ការលើកស្ទួយមុខមាត់សហគមន៍ Community Transformation យុទ្ធសាស្ត្រនេះមានគោលបំណងពង្រឹងសហគមន៍មូលដ្ឋានដោយធ្វើអោយសម្រេចបាននូវវិសាលភាពនៃការចូលរួមជាលក្ខណៈបុគ្គល និងក្រុមនៅក្នុងសហគមន៍ និង តាមរយៈការប្រមូលផ្តុំគំនិតយោបល់ ហើយមានការចែករំលែកការទទួលខុសត្រូវគ្នា និង ធ្វើការមានលក្ខណៈឯករាជ្យដើម្បីកែលំអរសុខមាលភាពសហគមន៍។

៥. សកម្មភាពលំអិតនិងលទ្ធផលទទួលបាន

៥.១. លើកស្ទួយការអភិវឌ្ឍន៍ស័យសេដ្ឋកិច្ចតាមជនបទ

ដើម្បីសម្រេចដល់គោលបំណងយុទ្ធសាស្ត្រនេះ **លទ្ធផល** បានរៀបចំអនុវត្តនូវសកម្មភាពមួយចំនួនដូចខាងក្រោម៖

៥.១.១. លើកស្ទួយការអភិវឌ្ឍសហគមន៍កសិកម្ម៖ **លទ្ធផល** បានចូលរួមលើកស្ទួយការអភិវឌ្ឍសហគមន៍កសិកម្មជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាំងពីឆ្នាំ២០០៤ ដោយបច្ចុប្បន្ននេះ **លទ្ធផល** បានគាំទ្រសហគមន៍កសិកម្មចំនួន ១០៩ នៅក្នុងខេត្តគោលដៅទាំង៧។ **លទ្ធផល** បានផ្តោតលើការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការត្រួតពិនិត្យសហគមន៍ ការបណ្តុះបណ្តាលសមត្ថភាពសមាជិកសហគមន៍កសិកម្ម ការផ្តល់និងសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ទុនជាតិវិកា និង បង្កើតជាបណ្តាញអោយបំពេញការងារ។

ខេត្តគោលដៅ	សហគមន៍កសិកម្ម	បណ្តាញសហគមន៍កសិកម្ម
ខេត្តបាត់ដំបង	២០	៤
ខេត្តបន្ទាយមានជ័យ	១២	២
ខេត្តប៉ៃលិន	២៨	២
ខេត្តសៀមរាប	១០	៣
ខេត្តកំពង់ធំ	២០	៣
ខេត្តឧត្តមានជ័យ	១៣	១
ខេត្តព្រះវិហារ	៦	១
សរុប	១០៩	១៦

៥.១.២. សាលាស្រែកសិករ៖ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ បានចាប់ដៃគូជាមួយមន្ទីរកសិកម្មខេត្តគោលដៅ ចំនួន ៥ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង ព្រះវិហារដើម្បីផ្សព្វផ្សាយ និងផ្តល់ ចំណេះដឹងដល់សមាជិកសហគមន៍កសិកម្ម ក្រុមប្រឹក្សាភិបាល និង ប្រជាពលរដ្ឋក្នុងសហមន៍ ស្តីពី បច្ចេកទេសកសិកម្មទំនើប តាមរយៈសាលាស្រែកសិករ គឺការបង្កើតទីតាំងបង្ហាញដល់កសិករដទៃ ដែលមិនបានចូលរួមវគ្គបណ្តុះបណ្តាល ក្នុងគោលបំណង លើកកម្ពស់ជីវភាពអោយមានភាពប្រសើរឡើង។ **ពង្សៈ** ផ្តល់នូវការការបណ្តុះបណ្តាលចំនួន ៦ សប្តាហ៍ ស្តីអំពីកសិកម្មទំនើប និង បច្ចេកទេស ដាំដំណាំ ជាលក្ខណៈអាជីវកម្ម និងការផ្តល់ពូជ សម្ភារៈកសិកម្ម ដែលសម្របសម្រួលដោយបុគ្គលិក ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ និង មន្ត្រីក្រុមសាស្ត្រនៃមន្ទីរកសិកម្មខេត្តគោលដៅ។ កសិករដែល បានមករៀនរៀនទាត់ និងបានត្រៀមជីវិតរួចរាល់នោះ ទទួលបាន ពូជ និងសម្ភារកសិកម្ម។

- សាលាកសិករដាំបន្លែជាលក្ខណៈអាជីវកម្ម នៅសហគមន៍កសិកម្មផ្អុង សង្កាត់កូនក្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យ និង សហគមន៍ កសិកម្ម សំរោងយា ស្រុកពួកខេត្តសៀមរាប
- សាលាស្រែកសិករដំណាំដំឡូងមី ជាលក្ខណៈអាជីវកម្ម នៅសហគមន៍កសិកម្មអូរសំពរ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ និង សហគមន៍កសិកម្មសែនគង់អភិវឌ្ឍន៍ ស្រុកសង្កមថ្មី ខេត្តព្រះ វិហារ
- សាលាស្រែដំណាំម្នាស់ នៅសហគមន៍កសិកម្មព្រែកជីកស្រុករុក្ខតិរី ខេត្តបាត់ដំបង ។
- សាលាស្រែដំណាំម្រេចចំនួនពីរ នៅឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ និង នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

៥.១.៣. ការផ្លាស់ប្តូរបទពិសោធន៍៖ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ បានរៀបចំទស្សនសិក្សាដល់សហគមន៍ កសិកម្មទាំងអស់ ដើម្បីបានរៀនសូត្រពីគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅលើក ស្ទួយការរីកចម្រើនផ្នែកប្រាក់ចំណូលនិងការគ្រប់គ្រងរបស់សហគមន៍នីមួយៗ។ ទស្សនកិច្ចចំនួនពីរ បានរៀបចំឡើងដោយ **ពង្សៈ** ៖

- នៅបណ្តាញសហគមន៍កសិកម្មស្រុកកំរៀងខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន៦០នាក់ តំណាងអោយសហគមន៍កសិកម្ម ៦០ មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្ត ប៉ៃលិន។
- នៅសហភាពសហគមន៍កសិកម្ម និង ជំនួញរបស់សហគមន៍កសិកម្មក្របៅព្រហ្មទេពខេត្តព្រះ វិហារ មានអ្នកចូលរួមចំនួន៦០នាក់តំណាងអោយសហគមន៍កសិកម្ម ៦០ មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ។

៥.២ ធ្វើឱ្យប្រសើរឡើងនូវអត្ថប្រយោជន៍អនាគតកម្មសហគមន៍

ដើម្បីសម្រេចបានដល់គោលបំណងជាយុទ្ធសាស្ត្រនេះ **ពង្សៈ** បានរៀបចំអនុវត្តនូវសកម្មភាពមួយចំនួនដូច ខាងក្រោម៖

៥.២.១ វគ្គបណ្តុះបណ្តាលភាពជាពលរដ្ឋប្រជាធិបតេយ្យដល់សិស្សនិងនិស្សិត៖ ផ្តល់វគ្គបណ្តុះបណ្តាល ជាលក្ខណៈសេរី ដល់សិស្សនៅតាមវិទ្យាល័យ និង និស្សិតនៅតាមសាកលវិទ្យាល័យ នានានៅខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ អំពីគោលនយោបាយនិងយុទ្ធសាស្ត្រនានា របស់ រាជរដ្ឋាភិបាល ដោយផ្ដោតលើគោលនយោបាយវិស័យការនិងវិសហមជ្ឈការ។ សកម្មភាពនេះ បាន ទទួលការចូលរួមបង្កាត់បង្ហាញពីមន្ត្រីសាលាខេត្តនិងមន្ត្រីមន្ទីរដែលពាក់ព័ន្ធ។

៥.២.២ ការផ្តល់សិស្ស-និស្សិតស្ម័គ្រចិត្តបំរើការ ជូនដល់ រដ្ឋបាលថ្នាក់មូលដ្ឋាននិងថ្នាក់ក្រោមជាតិ ដោយជារៀងរាល់ឆ្នាំ បន្ទាប់ពីបានផ្តល់វគ្គបណ្តុះបណ្តាលភាពជាពលរដ្ឋប្រជាធិបតេយ្យ៖ ដល់សិស្សនិងនិស្សិតហើយ **ពជអ** បានប្រកាសវិសសិស្ស-និស្សិតដែលស្ម័គ្រចិត្ត មកទទួលការបណ្តុះបណ្តាលពិសេស ដើម្បីឲ្យពួកគេបានចូលទៅបំរើការនៅតាមសាលារៀន-សង្កាត់ សាលាស្រុក-ក្រុង ការវិយាល័យច្រកចេញចូលតែមួយនិង ការិយាល័យខេត្ត ដើម្បីសិក្សារៀនសូត្រ បទពិសោធន៍ និងអនុវត្តនូវទ្រឹស្តី ដែលបានឧទ្ទេសនាមដោយ អ្នកសម្រួលវគ្គ និងរៀននូវជំនាញបន្ថែម ពីការអនុវត្តផ្ទាល់។ អ្នកស្ម័គ្រចិត្តទាំងនេះ នឹងត្រូវចូលទៅបំរើការក្នុងមួយថ្ងៃចំនួនមួយពេល (ព្រឹកឬល្ងាច) ក្នុង រយៈពេល៦ ខែ ដោយបានជួយកិច្ចការទៅតាមវិស័យដែលខ្លួនស្នាមជំនាញនិងតាមកិច្ចការដែលស្ថាប័ន នីមួយៗ ដាក់ឲ្យធ្វើ។

ខេត្ត	ស្ថាប័នសិក្សា	សិក្ខាកាម	អ្នកស្ម័គ្រចិត្ត
បាត់ដំបង	៥	៥៧៧(ស.៣២៨)	៤៥(ស.២៦)
បន្ទាយមានជ័យ	៣	៣៤១(ស.១៦៧)	២៤(ស.២០)
សៀមរាប	១	៤០៣(ស.២៣០)	មិនមាន
កំពង់ធំ	៣	៣១០(ស.២០០)	៣២(ស.២៨)
សរុប	១២	១៦៣១(ស.៩២៥)	១០២(ស.៧៤)

៥.២.៣ ទស្សនសិក្សារបស់អ្នកស្ម័គ្រចិត្តតាមស្ថាប័នថ្នាក់ក្រោមជាតិ៖ ពជអ បាននាំអ្នកស្ម័គ្រចិត្តទាំងអស់ ទៅទទួលការពន្យល់អំពីរបៀបរបបធ្វើការរបស់ក្រុមប្រឹក្សាខេត្ត និង ច្រកចេញចូលតែមួយ នៅក្នុងខេត្តបន្ទាយមានជ័យនិងបាត់ដំបង ដើម្បីអោយពួកគេកាន់តែបានយល់ថែមទៀត និង អាចជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងថែមទៀតអំពីស្ថាប័ននេះ។

៥.៣ ការលើកស្ទួយមុខមាត់សហគមន៍ Community Transformation

ដើម្បីសម្រេចបានដល់គោលបំណងជាយុទ្ធសាស្ត្រនេះ **ពជអ** បានអនុវត្តនូវសកម្មភាពមួយចំនួនដូចខាងក្រោម៖

៥.៣.១. ការអប់រំនិងថែរក្សាអ្នកផ្ទុកមេរោគអេដស៍តាមផ្ទះ៖ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ បានឆ្លើយតបជាវិជ្ជមានទៅនឹងយុទ្ធសាស្ត្រ ៩០ - ៩០ -៩០ មានន័យថា កៅសិបភាគរយទីមួយនៃអ្នកដែលដឹងពីស្ថានភាពមេរោគអេដស៍ បានទៅធ្វើតេស្តឈាមរកមេរោគអេដស៍ កៅសិបភាគរយទីពីរនៃអ្នកដែលបានធ្វើតេស្តឈាម បានទទួលសេវាព្យាបាលនិង កៅសិបភាគរយទីបីនៃអ្នកដែលបានទទួលសេវាព្យាបាលបានបិតនៅក្នុងសេវាថែទាំជាប់លាប់នាឆ្នាំ២០២០។ អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍បានរួមសហការជាមួយដៃគូពាក់ព័ន្ធនានាដូចជាមន្ទីរសុខាភិបាលខេត្ត ការិយាល័យអេដស៍ខេត្ត មណ្ឌលសុខភាព និងអង្គការក្រៅ រដ្ឋាភិបាលក្នុងស្រុកដទៃទៀត ដើម្បីអនុវត្តភារកិច្ចនេះ។ ក្នុងឆ្នាំ២០១៧ នេះ **ពជអ** មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២៦៣៤នាក់ ក្នុងស្រុកចំនួន៩ នៃខេត្តបាត់ដំបង ដែលបានទទួលសេវាគាំទ្រ ពី **ពជអ** ។

៥.៣.២.ការអប់រំនិងថែរក្សាអ្នកផ្ទុកមេរោគអេដស៍តាមផ្ទះ នៅឃុំរកា ដោយសកម្មភាពនេះ គឺជាសកម្មភាពស្ថិតនៅក្នុងករណីពិសេសមួយ ដោយហេតុថា នៅក្នុងឃុំរកានេះ មានអ្នកផ្ទុកមេរោគអេដស៍ ដែលឆ្លងដោយការខ្វះការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សេវាពេទ្យឯកជននិងមិនមានវិជ្ជាជីវៈ ចំនួនដល់ទៅ

២៨១នាក់ កាលពីចុងឆ្នាំ២០១៤និងដើមឆ្នាំ ២០១៥។ **ពដអ** បានយកចិត្តទុកដាក់នៅលើឃុំរក នេះ ជាពិសេស ដោយមានសកម្មភាពជួយដូចខាងក្រោម៖

- រកថវិកាដែលបានមកពីសប្បុរសជន ដើម្បីជួយជាការដោះទាល់ ដល់អ្នកដែលខ្វះខាតចំណី អាហារ ដល់អ្នកកើតអេដស៍ដែលទទួលបានមរណៈភាព
- នាំកុមារនិងមាតាបិតាដែលកើតជម្ងឺធ្លាក់ទឹកចិត្ត ដើរទស្សនាកំសាន្តតាមរមណីយដ្ឋានផ្សេងៗ
- រៀបចំឲ្យមានក្រុមជួយខ្លួនឯង ដើម្បីធ្វើអាជីវកម្មបង្កើនប្រាក់ចំណូល
- ផ្តល់អាហារូបករណ៍ដល់កុមារដែលកើតអេដស៍និងមានជីវភាពខ្វះខាត
- ។ល។

៥.៣.៣ ផ្តល់ឱកាសកុមារត្រីក្រលើវិស័យអប់រំ៖ ពដអ បានផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ដើម្បីគាំទ្រអោយមានការសិក្សាចប់ថ្នាក់ទី៩ ក្នុងចំណោមក្មេងៗ និងជួយយុវជនវ័យក្មេង ក្នុងការកសាងសមត្ថភាពពួកគេនៅសាលា បណ្តុះបណ្តាលវិជ្ជាជីវៈ និង ការអភិវឌ្ឍន៍សង្គម និងសីល ធម៌ តាំងពីឆ្នាំ ១៩៩៣។ ក្នុងឆ្នាំ ២០១៧ នេះ **ពដអ** បានឧបត្ថម្ភកុមារឲ្យបានរៀនបន្តតាមរយៈអា ហារូបករណ៍ នៅគ្រប់កម្រិតសិក្សាទាំងអស់ បច្ចុប្បន្ននេះ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ បាននិង កំពុងគាំទ្រ កុមារចំនួន ៣៥៩ នាក់ជាក្មេងចិញ្ចឹមបិតក្នុងខេត្តចំនួន៦ គឺបាត់ដំបង ប៉ៃលិន ឧត្តរមាន ជ័យ សៀមរាប កំពង់ធំ និង ព្រះវិហារ។

៥.៣.៤ ផ្តល់ឱកាសកុមារតាមជនបទនៅសាលារៀន៖ ពដអ បានផ្តោតការយកចិត្តទុកដាក់លើយុទ្ធសាស្ត្រ រដ្ឋាភិបាលមួយទៀត គឺការបង្កើតសាលារៀនឲ្យបានគ្រប់គ្រាន់ដល់កុមារដែលនៅតាមជនបទដាច់ស្រ យ៉ាល តាំងពីឆ្នាំ ១៩៩៦។ នៅក្នុងឆ្នាំ ២០១៧ នេះ ពដអ បានរកជំនួយពីសប្បុរសជនជប៉ុនដើម្បី សាងសង់អគារចំនួន ៣បន្ទាប់ ដល់សាលាបឋមសិក្សាក្រឡាញ់ ដែលសិស្សរៀននៅក្រោមរោងប្រក់ សង្កសី។ ដោយកិច្ចសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង និងការិយាល័យអប់រំ យុវជននិងកីឡាស្រុកសង្កែ អគារដែលមាន៣បន្ទប់ និង បង្គន់អនាម័យដែលមាន៣បន្ទប់ បាន សម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពលោកអភិបាលរងខេត្តបាត់ដំបង កាលពីដើមខែធ្នូ ២០១៧។ ក្នុងឱកាសនោះ ក៏មានការចែលសម្លៀកបំពាក់និងស្បែកជើងដល់សិស្សគ្រប់រូប និង ឧបករណ៍សិក្សាផងដែរ។

៥.៣.៥ បង្កើនជីវភាពកុមារដែលមកពីគ្រួសារក្រីក្រ៖ ដើម្បីលើកស្ទួយជីវភាពគ្រួសារដែលក្រីក្រ និង ដែល មានកូនទទួលអាហារូបករណ៍បន្ថែមទៀតនោះ ពដអ បានបង្កើតកម្មវិធីចិញ្ចឹមមាន់ដល់គ្រួសារក្រីក្រ នៅខេត្តព្រះវិហារចំនួន១២គ្រួសារ។ កម្មវិធីនេះបានទទួលជោគជ័យកាលពីឆ្នាំ២០១៦ លើគ្រួសារ ចំនួន១២គ្រួសារនៅខេត្តប៉ៃលិនរួចមកហើយ។ ជាគោលការណ៍ ក្នុងមួយគ្រួសារ ទទួលបានពី ពដអ ៖

- មាន់ឈ្មោលមួយក្បាលនិងមាន់មេចំនួន៨ក្បាល។
- បច្ចេកទេសចិញ្ចឹម
- វ៉ាក់សាំង ថ្នាំ និង ចំណីកូនមាន់ មួយចំនួន
- តម្លៃធ្វើទ្រុងសម្រាប់មាន់ធំមួយចំនួននិង ទ្រុងសម្រាប់កូនមាន់

ក្នុងរយៈពេលមួយឆ្នាំនេះ ជាមធ្យម កសិករមានចំនួនមាន់កើនឡើងក្នុងចន្លោះពី៦០-៨០មាន់ សម្រាប់លក់ ក្នុងមួយឆ្នាំ២ដង គឺរដូវចូលឆ្នាំម្តង និង រដូវភ្នំបិណ្ឌម្តង។ ក្នុងមាន់មួយក្បាល កសិករ

អាចរកប្រាក់បានប្រមាណជា ១២០០០រៀលជាមធ្យម។ មានទាំងនេះ មិនមានការយកត្រឡប់ពី**៧ ជមៈ** ទេ គឺកសិករទុកបន្តពូជនិងលក់ជាបន្តបន្ទាប់។

៥.៣.៦ លើកស្ទួយការបង្រៀនមុខវិជ្ជាពលរដ្ឋវិជ្ជានិងសីលធម៌សង្គម៖ ក្រោមកិច្ចសហការរបស់ក្រសួងអប់រំ យុវជន និង កីឡា ព្រមជាមួយនឹង មូលនិធិខុនវ៉ាដអាជិនណៅអារប្រទេសអាឡឺម៉ង់ **៧ជមៈ** បានអនុវត្តនូវគំរោងសាកល្បងមួយ ដើម្បីបង្កើនការយកចិត្តទុកដាក់រៀនរបស់សិស្សលើមុខវិជ្ជា «ពលរដ្ឋវិជ្ជា និងសីលធម៌សង្គម» តាមវិទ្យាល័យ។ គំរោងសាកល្បងនេះ បានជ្រើសរើសយកខេត្តចំនួន៣ គឺបាត់ដំបង បន្ទាយមានជ័យ និង សៀមរាប ដោយនៅក្នុងនោះ ខេត្តនីមួយៗ មានវិទ្យាល័យចំនួន៣ ដែលរើសចេញពីស្រុកចំនួន៣ ដើម្បីចូលរួមក្នុងគំរោងសាកល្បងនេះ។

៥.៣.៧ ពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម៖ វិស័យពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានទទួលយកចិត្តទុកដាក់អំពី **៧ជមៈ** ផងដែរ។ ក្នុងឆ្នាំនេះ **៧ជមៈ** បានធ្វើសិក្ខាសាលាមួយសហការជាមួយសាកលវិទ្យាល័យព្រះសីហនុរាជ សាខាបាត់ដំបង ដោយបាននិមន្តព្រះសង្ឃមកពីខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និង កំពង់ធំ មកពិភាក្សាគ្នាអំពីប្រធានបទ «ពុទ្ធសាសនា និងការកាត់បន្ថយអំពើហិង្សាក្នុងសង្គម»។ ព្រះសង្ឃទាំងអស់និងមានគ្រូហស្ថខ្លះ ជាអ្នកដែលបានដើរតួនាទីអប់រំសីលធម៌ពុទ្ធសាសនាដល់សហគមន៍របស់ខ្លួន តាមរយៈការជួលម៉ោងពីស្ថានីយវិទ្យុ FM របស់ក្រុមហ៊ុន ឬ មានស្ថានីយ៍ផ្ទាល់ខ្លួន។ គោលបំណង គឺសូមឲ្យស្ថានីយ៍ទាំងអស់យកចិត្តទុកដាក់លើការកាត់បន្ថយអំពើហិង្សា បង្កើនសុខដុមរម្យនាក្នុងសហគមន៍ និងលើកស្ទួយពុទ្ធសាសនាឲ្យបានត្រឹមត្រូវ។ ជាសារប្រមាណព្រះសង្ឃចូលរួម៩៩អង្គ/អ្នក មកពីកម្មវិធីវិទ្យុចំនួន ១៨ កម្មវិធីខុសៗគ្នាតាមខេត្តខាងលើ។

- ឧបសម្ព័ន្ធ ១.លិខិតសុំចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ
- ឧបសម្ព័ន្ធ ២.របាយការណ៍ហិរញ្ញវត្ថុ
- ឧបសម្ព័ន្ធ ៣.គណនីធនាគារ
- ឧបសម្ព័ន្ធ ៤.ក្រុមប្រឹក្សាភិបាល
- ឧបសម្ព័ន្ធ ៥.ឯកសារទាក់ទងនឹងពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍